



សុន្ទរកថាបើក

សិក្ខាសាលាស្តីពី “ការកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ”

ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

និងជារប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

សណ្ឋាគារសុខាភ័ព្វពេញ, ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០១៧

- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ជាទីគោរព!
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីតំណាងក្រសួង ស្ថាប័ន និង រាជធានី ខេត្ត
- លោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងប្រចាំនៅប្រទេសកម្ពុជានៃធនាគារពិភពលោក
- លោក លោកស្រី អ្នកនាងកញ្ញាតំណាងដៃគូអភិវឌ្ឍ
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ជាទីស្រឡាញ់រាប់អាន!

ជាបឋម ក្នុងនាមក្រសួងមុខងារសាធារណៈ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និង ក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយ និង កិត្តិយសធ្វើជាអធិបតីក្នុងពិធីបើក អង្គសិក្ខាសាលា នាថ្ងៃនេះ។ ខ្ញុំសូមសំដែងនូវការស្វាគមន៍ និង អរគុណចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ដែលមានវត្តមានចូលរួមក្នុងសិក្ខាសាលា “ស្តីពីការកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ” និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង និង យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និង ក្រុមការងាររបស់ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និង ធនាគារពិភពលោក នៅកម្ពុជា ក្នុងការសហរៀបចំសិក្ខាសាលានេះឡើង ប្រកបដោយបរិយាកាសរីករាយ និង ស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនអង្គសិក្ខាសាលាទាំងមូលមេត្តាជ្រាបថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រាជរដ្ឋាភិ

បាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា** បានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និង ឯកសារណែនាំសំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈឲ្យកាន់តែល្អប្រសើរឡើង ដូចជា៖

- ១) ច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- ២) ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- ៣) ព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការបង្កើតនិងការដាក់ឲ្យដំណើរការទីភ្នាក់ងារប្រតិបត្តិការពិសេស
- ៤) គោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ
- ៥) អនុក្រឹត្យស្តីពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាដើម។ល។

លើសពីនេះទៅទៀត នៅក្នុងការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា បានដាក់ចេញនូវចក្ខុវិស័យមួយច្បាស់លាស់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ “គឺការកសាងរដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពឆ្លើយតប មានប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ហើយលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការភក្តីភាព និង មនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឱ្យទៅជាអ្នកផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព ដែលបម្រើប្រជាជនកាន់តែល្អប្រសើរឡើង”។

រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ បានអនុម័តជាផ្លូវការនូវកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ដែលក្នុងនោះ មានការកំណត់នូវគោលបំណងសំខាន់ៗចំនួន៣ គឺ៖

គោលបំណងទី១-សេវាសាធារណៈ ប្រកបដោយគុណភាព មានភាពសាមញ្ញ ប្រសិទ្ធភាព ភាពអាចទុកចិត្តបាន ភាពឆាប់រហ័ស ឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ មានភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់សេវា។

គោលបំណងទី២-ការគ្រប់គ្រងនិងការអភិវឌ្ឍមន្ត្រីរាជការស៊ីវិលឱ្យកាន់តែមានសមត្ថភាព ភាពស្មោះប្រសិទ្ធភាព និងភាពទុកចិត្តក្នុងការផ្តល់សេវាសាធារណៈដោយប្រកាន់ភ្ជាប់នូវវប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាពនិងមនសិការវិជ្ជាជីវៈ។

គោលបំណងទី៣-ប្រព័ន្ធបៀវត្សដែលធានាបាននូវសមធម៌ បង្កើនផលិតភាព និង ប្រសិទ្ធភាពការងារ ព្រមទាំងធានាបាននូវសង្គតិភាពរវាងក្របខណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខណ្ឌកងកម្លាំងប្រដាប់អាវុធ។

ដើម្បីសម្រេចគោលបំណងទី១ រាជរដ្ឋាភិបាលបានដាក់ចេញនូវចង្កោមសកម្មភាពចំនួន៧ រួមមាន៖

- ១- រៀបចំបង្កើតនិងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រួតពិនិត្យ និង វាយតម្លៃគុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈក្នុងវិស័យនីមួយៗ
- ២- ធ្វើបច្ចុប្បន្នកម្មកម្រងព័ត៌មានសេវាសាធារណៈ ព្រមទាំងជំរុញការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីសេវាសាធារណៈ ជាពិសេសតាមប្រព័ន្ធអេឡិចត្រូនិច
- ៣- កែលម្អនីតិវិធី និង យន្តការក្នុងការផ្តល់សេវាសាធារណៈសំខាន់ៗដែលពាក់ព័ន្ធ ផ្ទាល់ទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា វិស័យសុខាភិបាល អប់រំ ពាណិជ្ជកម្ម សាធារណការ និងដឹកជញ្ជូន ការចុះបញ្ជីដីធ្លីនិងសំណង់ អត្រានុកូល ដ្ឋាន លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ជាដើម
- ៤- ធ្វើការវិភាគមុខងារ និង លំហូរការងារសម្រាប់សេវាសាធារណៈដែលមានផលប៉ះ ពាល់ផ្ទាល់លើមន្ត្រីរាជការដូចជា ការបើកផ្តល់ប្រាក់បេសកកម្ម ប្រាក់ឧបត្ថម្ភ និង ប្រាក់សោធននិវត្តន៍
- ៥- កែលម្អនីតិវិធី និងយន្តការផ្តល់សេវាសាធារណៈដែលអនុវត្តដោយស្ថាប័នមាន សមត្ថកិច្ចឬ ស្ថាប័នទទួលសមត្ថកិច្ច តាមរយៈយន្តការផ្សេងៗដូចជា គ្រឹះស្ថានសា ធារណៈរដ្ឋបាល សហគ្រាសសាធារណៈ ទីភ្នាក់ងារប្រតិបត្តិការពិសេស និង ការិយាល័យច្រកចេញចូលតែមួយជាដើម
- ៦- រៀបចំដាក់ឱ្យដំណើរការនូវយន្តការផ្តល់ព័ត៌មានត្រឡប់ និង បណ្តឹងតវ៉ារបស់អ្នកប្រើ ប្រាស់សេវាសាធារណៈ នៅតាមយន្តការផ្តល់សេវាសាធារណៈទាំងអស់ទាំងថ្នាក់ ជាតិ ទាំងថ្នាក់ក្រោមជាតិ
- ៧- សិក្សា និង ជំរុញការផ្តល់សេវាសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា។

មកដល់ពេលនេះ រាជរដ្ឋាភិបាលដែលមានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈជា សេនាធិការ បាននិងកំពុងបន្តជំរុញដល់គ្រប់ក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យខិតខំធ្វើ ការលម្អគុណភាពសេវាសាធារណៈថែមទៀត តាមរយៈការកែលម្អនីតិវិធីនៃការផ្តល់សេវា លក្ខខណ្ឌ នៃការទទួលយកសេវា ការកំណត់រយៈពេលនិងតម្លៃនៃការផ្តល់សេវា ការកែលម្អឥរិយាបថមន្ត្រីនិងប រិស្ថាននៃកន្លែងផ្តល់សេវា ព្រមទាំងបង្កើតឱ្យមានយន្តការលើកទឹកចិត្តដល់មន្ត្រីដែលបម្រើសេវាជូន ប្រជាពលរដ្ឋទៀតផង។

ដោយផ្អែកលើចង្កោមសកម្មភាពខាងលើ ក្រសួងមុខងារសាធារណៈនិងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានសហការអនុវត្តផែនការសកម្មភាពកែទម្រង់ជាមួយក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយសម្រេចបានសមិទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

- បានធ្វើបច្ចុប្បន្នកម្មកម្រងព័ត៌មានសេវាសាធារណៈរបស់ក្រសួងស្ថាប័ន និង បានដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់ក្រសួងមុខងារសាធារណៈ
- បានរៀបចំបង្កើត និង ដាក់ឱ្យដំណើរការកម្មវិធីផ្តល់ព័ត៌មានសេវាសាធារណៈតាមទូរស័ព្ទស្មាតហ្វូន (Mobile Application of Cambodia Public Services)
- បានពង្រីកការអនុវត្តយន្តការនៃការផ្តល់សេវាសាធារណៈ ដូចជា ការពង្រីកការដាក់ឱ្យអនុវត្តយន្តការទីភ្នាក់ងារប្រតិបត្តិការពិសេសនៅក្រសួងសុខាភិបាលចំនួន៤៦បន្ថែមទៀត គឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ព្រៃវែង ក្រចេះ និងកំពង់ធំ
- បានស្រង់ទិន្នន័យស្តីពីការអនុវត្តបណ្តាយន្តការនៃការផ្តល់សេវា និងយន្តការផ្តល់ព័ត៌មានត្រឡប់និងបណ្តឹងតវ៉ា ព្រមទាំងការផ្តល់សេវាតាមប្រព័ន្ធព័ត៌មានវិទ្យា របស់ក្រសួង ស្ថាប័ន
- បានចុះពិនិត្យ និងកែលម្អការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងយុត្តិធម៌ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បាននិងកំពុងចុះពិនិត្យ និងកែលម្អការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម
- បាននិងកំពុងរៀបចំសេចក្តីព្រាងឯកសារណែនាំស្តីពីការវាយតម្លៃគុណផលការងាររបស់អង្គការផ្តល់សេវាសាធារណៈ
- បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ។

ទន្ទឹមនឹងសមិទ្ធផល ដែលយើងសម្រេចបានជាច្រើនលើការកែលម្អគុណភាពសេវាសាធារណៈនេះ យើងនៅសង្កេតឃើញថា សេវាសាធារណៈដែលផ្តល់ដោយក្រសួងស្ថាប័នរដ្ឋនៅមិនទាន់ឆ្លើយតបបានទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និង អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសនៅឡើយ ពីព្រោះយើងនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ហើយកិច្ចការទាំងនោះទាមទារឱ្យយើងទាំងអស់គ្នាត្រូវ៖

- គ្រប់ក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិដែលជាអង្គការផ្តល់សេវាសាធារណៈ កែសម្រួលរចនាសម្ព័ន្ធបែបគ្រប់គ្រងទៅរចនាសម្ព័ន្ធបែបប្រតិបត្តិការក្នុងការផ្តល់សេវានិងរៀបចំយន្តការផ្តល់សេវាដែលមានលក្ខណៈងាយស្រួល សាមញ្ញ និង នៅជិតប្រជាពលរដ្ឋ

- ផ្ទេរសមត្ថកិច្ចពីថ្នាក់ក្រសួង ឬ ថ្នាក់កណ្តាលទៅការិយាល័យច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវាសាធារណៈច្រើនប្រភេទសេវាដោយផ្ទាល់ទៅសាធារណៈជន
- អ្នកផ្តល់សេវាសាធារណៈត្រូវទទួលបានការបណ្តុះបណ្តាលជំនាញច្បាស់លាស់ និង មានការលើកទឹកចិត្ត
- យន្តការ បទប្បែងនីតិវិធីក៏ដូចជាតម្លៃសេវា ត្រូវធ្វើការសិក្សាវាយតម្លៃ និងកែលម្អជាប្រចាំ
- សិក្សា និង ដកស្រង់បទពិសោធន៍ល្អៗពីប្រទេសក្នុងតំបន់និងពិភពលោក លើក្នុងការផ្តល់សេវាសាធារណៈ និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការកម្ពស់គុណភាព សេវាសាធារណៈ
- ក្របខ័ណ្ឌគតិយុត្តរម្យ និងស្ថាបនាមានសមត្ថកិច្ចក្នុងការវាយតម្លៃគុណភាព ក៏ដូចជាទទួលបានពាក្យបណ្តឹងតវ៉ាអំពីសេវាសាធារណៈ ត្រូវបង្កើតឡើង
- ត្រូវផ្លាស់ប្តូររបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ដែលតែងតែរស់នៅតាមបណ្តោយផ្លូវជាតិ ឬ ផ្លូវគមនាគមន៍ផ្សេងៗ និង កន្លែងរានជីជាដុះថ្មីៗ មករស់នៅជាសហគមន៍ដែលមានលក្ខណៈប្រមូលផ្តុំ ពីព្រោះទម្លាប់របៀបដូចសព្វថ្ងៃនេះបង្កើតឲ្យមានការលំបាកស្មុគស្មាញច្រើនដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងស្ថាបនាជំនាញ ក្នុងការរៀបចំផ្តល់សេវាសាធារណៈជាមូលដ្ឋានសំខាន់ៗដូចជាសាលារៀន មន្ទីរពេទ្យ ទឹកផ្លូវ ភ្លើង សេវារដ្ឋបាលសំខាន់ៗ និងសន្តិសុខជាដើម។

ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា

អ្វីដែលខ្ញុំបានរៀបរាប់ខាងលើនេះជូនដល់អង្គសិក្ខាសាលានាថ្ងៃនេះ គឺជាទិដ្ឋភាពរួមនៃការផ្តល់សេវាសាធារណៈជាក់ស្តែងរបស់ព្រះរាជាណាចក្រកម្ពុជា និង ទស្សនវិស័យសម្រាប់អនាគត។ ខ្ញុំគិតថាចំណុចទាំងអស់នោះ គឺជាការរួមចំណែករបស់ខ្ញុំដោយផ្ទាល់ដល់អង្គសិក្ខាសាលា ដើម្បីអាចប្រើប្រាស់ជាមូលដ្ឋាន ឬ ជាធាតុចូលក្នុងពិភាក្សា ផ្លាស់ប្តូរ និង ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងអង្គសិក្ខាសាលារបស់យើងរយៈពេលមួយថ្ងៃកន្លះនេះ។ ពីព្រោះ គោលបំណងនៃអង្គសិក្ខាសាលារបស់យើង គឺ៖

- ចែករំលែកនូវបទពិសោធន៍ក្នុងការកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈក្នុងក្របខណ្ឌជាតិ និង អន្តរជាតិ
- ទទួលបាននូវធាតុចូល ដើម្បីកសាងបទដ្ឋានគតិយុត្តរម្យយុត្តាធិការពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ មានការអញ្ជើញចូលរួមធ្វើបទបង្ហាញ និង សម្របសម្រួល ដោយវាក្ខិនជាតិ និង វាក្ខិនអន្តរជាតិជាច្រើនរូប រួមមាន៖

- ១) តំណាងក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានគណៈកម្មាធិការកំណែទម្រង់ រដ្ឋបាលសាធារណៈ, លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពន្ធដារ, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
- ២) អ្នកជំនាញមកពីធនាគារពិភពលោក និង មន្ត្រីជំនាញមកពីប្រទេសម៉ាឡេស៊ី។

ដោយផ្អែកលើគោលបំណងនៃអង្គសិក្ខាសាលា និង សារៈសំខាន់នៃការលើកកម្ពស់គុណភាពសេវាសាធារណៈខាងលើ ខ្ញុំសូមស្នើសុំឲ្យអង្គសិក្ខាសាលាទាំងមូល មេត្តាយកចិត្តទុកដាក់ ស្តាប់បទបង្ហាញ និង ពិភាក្សាឲ្យបានផុលផុស នៅតាមប្រធានបទនីមួយៗ ដើម្បីជាប្រយោជន៍ក្នុង ការរៀនសូត្រ និង ដកស្រង់បទពិសោធន៍ល្អៗ ដើម្បីកែលម្អគុណភាពសេវាសាធារណៈ នៅតាម អង្គភាពនីមួយៗ និង សម្រាប់កសាងបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងសេវាសាធារណៈ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា!

ខ្ញុំសង្ឃឹមថា អង្គសិក្ខាសាលាស្តីពីការកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ ដែល ប្រារព្ធឡើងនាពេលនេះ នឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និង ជោគជ័យតាមការរំពឹងទុក។ ជាថ្មី ម្តងទៀត ក្នុងនាមក្រសួងមុខងារសាធារណៈ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និង ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោកដែលបានគាំទ្រ និងសហការរៀបចំអង្គសិក្ខាសាលានេះ និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែល បានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមក្នុងអង្គសិក្ខាសាលានេះ។ ខ្ញុំក៏សូមធ្វើការកោត សរសើរនិងវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារ ណៈក្រុមការងារនៃលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និង ក្រុម ការងារនៃធនាគារពិភពលោក ក្នុងការរៀបចំអង្គសិក្ខាសាលានេះឡើង។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ឱ្យសម្រេចបានជោគជ័យគ្រប់ប្រការ និង ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមប្រកាសបើកអង្គសិក្ខាសាលា ស្តីពីការកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ ចាប់ពីពេលនេះតទៅ។

សូមអរគុណ!